



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំ២៨ ប្រកាសល ខេត្តក្រចេះ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក សហគមន៍លើកស្ទួយសិទ្ធិជំងឺ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំ២៨ ប្រកាសល ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៥នាក់ (៣៤%ជាស្រ្តី និងមាន៣៦%ជាជនជាតិឥស្លាម និងស្បៀង) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំ២៨ ប្រកាសល ខេត្តក្រចេះ

១. ការសាងសង់ផ្លូវ

- សុំសាងសង់ផ្លូវចំនួន០៧ខ្សែ ជាប្រភេទដីក្រាលគ្រួសក្រហម។ ខ្សែទី១ នៅភូមិត្រពាំងស្បែកលិច ពីចំណុចផ្លូវជាតិដល់ចុងភូមិស្បែកលិច ប្រវែង២៣១៩ម៉ែត្រ ប្រើលូ២កន្លែង ដោយ១កន្លែងប្រើលូ៤កង ខ្សែទី២នៅភូមិជើងឃ្នូ ពីចំណុចផ្លូវជាតិ ទៅខាងជើងភូមិ ប្រវែង៦០០ម៉ែត្រ ប្រើលូ១កន្លែង មាន៥កង ខ្សែទី៣នៅភូមិជើងឃ្នូ ពីផ្លូវជាតិដល់ចុងភូមិ ប្រវែង៦០០ម៉ែត្រ ប្រើលូ១កន្លែង មាន៦កង ខ្សែទី៤នៅភូមិប្រាបក្បាលភូមិ ពីចំណុចផ្លូវជាតិទៅចុងខាងត្បូង ប្រវែង៦០០ម៉ែត្រ ប្រើលូ១កន្លែង មាន៤កង ខ្សែទី៥នៅភូមិប្រាបកណ្តាលភូមិ ពីចំណុចផ្លូវជាតិទៅចុងខាងត្បូង ប្រវែង៦០០ម៉ែត្រ ខ្សែទី៦នៅភូមិប្រាប ពីចំណុចផ្លូវជាតិទៅទល់វិហារចាម ប្រវែង៣០០ម៉ែត្រ ប្រើលូ១កន្លែង ៤កង ខ្សែទី៧ នៅភូមិជើងឃ្នូ ពីចំណុចផ្លូវជាតិលេខ៧៦ ដល់ចុងភូមិប្រវែង៣៧០០ម៉ែត្រ ប្រើលូ២កន្លែង ១កន្លែងមាន៦កង។ សូមចាប់ផ្តើមពីឆ្នាំ ២០១៣ បញ្ចប់ឆ្នាំ២០១៤។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធភាព ប្រជាជនតែងតែយូរ។

២. ការសាងសង់បង្គន់អនាម័យ

- ស្នើសុំសាងសង់បង្គន់អនាម័យចំនួន២៩៧បង្គន់ សម្រាប់ភូមិទាំង៧ក្នុងឃុំ២ធ្នូ រួមមាន៖ ១-ភូមិស្បែកលិចចំនួន៥បង្គន់ គឺនៅចំនុចព្រះវិហារចាម១បង្គន់ ខាងជើងភូមិ១បង្គន់ ខាងត្បូងភូមិ១បង្គន់ និងចំនុចកណ្តាលភូមិ២បង្គន់។ ២-ភូមិជើងឃ្នូចំនួន១៨២បង្គន់ សម្រាប់ប្រជាពលរដ្ឋទាំង១៨២គ្រួសារដែលខ្វះបង្គន់។ ៣-ភូមិប្រាបចំនួន៤០បង្គន់ សម្រាប់៤០គ្រួសារដែលគ្មានបង្គន់។ ៤-ភូមិប្រាបចាស់ចំនួន១៥បង្គន់។ ៥-ភូមិប្រាបថ្មីចំនួន២៥បង្គន់។ ៦-ភូមិត្រពាំងស្រែចំនួន២៥បង្គន់។ ៧-ភូមិជើងឃ្នូ ចំនួន០៥បង្គន់ ដាក់នៅចំណុចសាលាបឋមសិក្សាជ្រៃមាំង០១បង្គន់ សាលាបឋមសិក្សាជើងឃ្នូ០១បង្គន់ វត្តជ្រៃមង្គល០១បង្គន់ និងសាលាបុណ្យចំនួន០២បង្គន់។ សូមចាប់ផ្តើមធ្វើឆ្នាំ២០១៣ និងបញ្ចប់ឆ្នាំ២០១៤។

៣. ការស្នើសុំដីសម្បទានសង្គមកិច្ច

- ស្នើសុំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋាន និងធ្វើស្រែចំការដោយស្របតាមគោលការណ៍ដែលរដ្ឋាភិបាលអាចផ្តល់ឲ្យបាន សម្រាប់ភូមិចំនួន៣គឺ៖ ភូមិជើងឃ្នូចំនួន៥០គ្រួសារ ភូមិជើងឃ្នូ គីឡូម៉ែត្រ៩៤ចំនួន៦គ្រួសារ និងភូមិប្រាបចំនួន១៥គ្រួសារ។ សូមឲ្យបាននៅក្នុងឆ្នាំ២០១២នេះ។

៤. ការសាងសង់សាលារៀន ដួសដុលសាលា និងសុំគ្រូបង្រៀន

- ស្នើសុំជួសជុលសាលាបឋមសិក្សាចំនួន២កន្លែង ទី១គឺសាលាបឋមសិក្សាព្រែកជ្រៃមាំង មាន៣បន្ទប់បន្ថែមតុសិស្សអង្គុយរៀនចំនួន៩០តុ និងសុំគ្រូបង្រៀនចំនួន៣នាក់។ ទី២គឺសាលាបឋមសិក្សាជើងឃ្នូចំនួន១ខ្នង មាន២បន្ទប់ បន្ថែមតុសិស្សចំនួន៦០តុ និងគ្រូបង្រៀនចំនួន០២នាក់។
- សុំគ្រូបង្រៀនចំនួន០៣អ្នក សម្រាប់សាលាបឋមសិក្សាត្រពាំងស្រែក្រៅ នៅភូមិត្រពាំងស្រែ ។
- សុំសាងសង់សាលាបឋមសិក្សា១ខ្នង មាន០២បន្ទប់ មានដាក់តុសិស្ស៤០តុ និងគ្រូបង្រៀនចំនួន០១នាក់ នៅភូមិត្រពាំងស្បែកលិច។
- សុំតុសិស្សចំនួន៤០តុ ក្តារខៀនចំនួន០២ និងគ្រូបង្រៀន០២នាក់ នៅភូមិសំរោងស្រែស្រាយ ។ សំណើខាងលើនេះសូមឲ្យបាននៅឆ្នាំ២០១៣។

៥. ការធ្វើអណ្តូងទឹក

- ស្នើសុំធ្វើអណ្តូងទឹកចំនួន២៧អណ្តូង ជាប្រភេទអណ្តូងស្នប់ និងអណ្តូងតៅ នៅភូមិប្រាបថ្មីចំនួន០៦អណ្តូង គឺនៅចំនុចវិហារចាម០១អណ្តូង កណ្តាលភូមិ០១អណ្តូង ដើមភូមិ០១អណ្តូង ចុងភូមិ០១អណ្តូង ខាងកើតភូមិ០១អណ្តូង និងខាងត្បូង០១អណ្តូង។ ភូមិប្រាបចាស់០៣អណ្តូង គឺនៅចំនុចដើមភូមិ០១ កណ្តាលភូមិ០១ និងខាងលិចភូមិ០១អណ្តូង។ ភូមិស្បែកលិចចំនួន០៤អណ្តូង គឺនៅចំនុចចុងភូមិ០១ ដើមភូមិ០១ កណ្តាលភូមិ០១ និងវិហារចាម០១អណ្តូង។ ភូមិជើងឃ្នូចំនួន០៤អណ្តូង គឺនៅចំនុចផ្លូវលើ០២ ផ្លូវក្រោម០១ និងចំនុចដីមានម្ចាស់ឈ្មោះសំណាង០១អណ្តូង។ ភូមិជើងឃ្នូចំនួន០៨អណ្តូង គឺនៅចំនុចភូមិថ្មីដើមភូមិ០១ និងចុងភូមិ០១អណ្តូង ចំនុចភូមិជើងឃ្នូកណ្តាលដើមភូមិ០១ និងចុង

ភូមិ០១អណ្តូង ចំណុចភូមិជើងឃ្នេត្តីឡើយត្រូវដាក់នៅដើមភូមិ០១ ចុងភូមិ០១ និងកណ្តាលភូមិ០១ អណ្តូង។ ភូមិត្រពាំងស្រែចំនួន០២អណ្តូង គឺដាក់នៅដើមភូមិ០១ និងចុងភូមិ០១អណ្តូង។ សូមចាប់ផ្តើម ធ្វើនៅឆ្នាំ២០១៣ បញ្ចប់នៅឆ្នាំ២០១៤។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **កេត មុន្នី** តំណាងគណបក្សសមរង្ស៊ី បានមានប្រសាសន៍ក្នុងនាមជាអង្គការថា «តម្រូវការខ្លះមាន រួចក្នុងគម្រោងផែនការរបស់ឃុំហើយសម្រាប់ឆ្នាំ២០១២ ជាពិសេសនៅដើមឆ្នាំ២០១២នេះឃុំនឹងជួសជុលផ្លូវ១ ខ្សែនៅភូមិត្រពាំងស្រែកលិច ចំនែកតម្រូវការដទៃទៀតឃុំនឹងធ្វើតាមដំណាក់កាល និងតាមថវិការ។ ចំនែក បញ្ហាដីធ្លីក៏ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែរ ហើយគណបក្សសមរង្ស៊ីអនុវត្តការងារមិនមានការបន្លំ លួចលាក់ទេ រឺហៅថាមានតម្លាភាពក្នុងការងារ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ»។

លោក **ម៉ាន ត្រឹម** តំណាងគណបក្សប្រជាជនកម្ពុជា ជាសមាជិកក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា « តម្រូវការទាំង៥នេះ លោកនឹងពាំនាំយកទៅជម្រាបប្រាប់មេឃុំបន្ថែម ព្រោះតម្រូវការខ្លះមានក្នុងផែនការឃុំ ហើយ។ លោកក៏នឹងសន្យាថាខិតខំស្វែងរកដំណោះស្រាយបន្តដើម្បីបានសម្រេចរាល់តម្រូវការទាំងអស់»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិ ភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួច ហៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

¹ No 0៦៤

២-កញ្ញា ភោគ ស្រីពេជ្រ (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/**ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌**តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/**ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត** តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។